



វ៉ាក់សាំងកូវីដ-១៩៖ ព័ត៌មានក្លែងក្លាយ និង ព័ត៌មានពិត



ក្លែងក្លាយ

ការចាក់វ៉ាក់សាំងកូវីដ-១៩ ធ្វើឱ្យអ្នក
កើតមានជំងឺកូវីដ-១៩



ក្លែងក្លាយ

ផលប៉ះពាល់ត្រូវបានបញ្ជាក់ពីវ៉ាក់សាំងកូវីដ-១៩
មានគ្រោះថ្នាក់ណាស់



ក្លែងក្លាយ

មនុស្សមួយចំនួនបានស្លាប់ដោយ
សារតែការចាក់វ៉ាក់សាំងកូវីដ-១៩



ក្លែងក្លាយ

វ៉ាក់សាំងកូវីដ-១៩ ត្រូវបានបង្កើត
ឡើងដោយមានសារធាតុដែលមាន
ភាពចម្រុះចម្រាស់

ការពិត

មានវ៉ាក់សាំងកូវីដ-១៩ ជាច្រើនប្រភេទ
ដូចជា៖ ទម្រង់វ៉ាក់សាំងវិរុសដែលមាន
ភាពខ្សោយឬគ្មានប្រតិកម្ម វ៉ាក់សាំង
mRNA និង non-replicating viral vector
។ ក្នុងចំណោមនេះ គ្មានវ៉ាក់សាំងណាមួយ
ធ្វើឱ្យអ្នកឆ្លងវិរុសកូវីដ-១៩ ដែលបង្កឱ្យ
ជំងឺកូវីដ-១៩នោះទេ។ នៅក្នុងករណីដែល
បានរាយការណ៍មួយចំនួននោះ គឺជន
ទាំងនោះ បានឆ្លងកូវីដ-១៩ មុនពេល
ដែលពួកគេចាក់វ៉ាក់សាំងកូវីដ-១៩។ ពួក
គេមិនមែនឆ្លងកូវីដ-១៩ ពីការចាក់វ៉ាក់សាំងនោះទេ។

ការពិត

វ៉ាក់សាំងកូវីដ-១៩ អាចមានផលប៉ះ
ពាល់ត្រូវបានបញ្ជាក់ ដូចជា ការឈឺចាប់
ជំងឺក្លែងក្លាយ ការឈឺក្បាល ការ
ហត់អស់កម្លាំង និងការឈឺសាច់ដុំ
ប៉ុន្តែ ភាគច្រើនកើតឡើងរយៈពេល
ខ្លី និងមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរ
នោះទេ។ វាមានហានិភ័យខ្លះ ប៉ុន្តែ
វាមានផលប្រយោជន៍ច្រើនជាង
មានហានិភ័យ ខ្លាំងណាស់។

ការពិត

ក្នុងចំណោមមនុស្សដែលបានចាក់
វ៉ាក់សាំង មានតែ 0.000៤៥%
ប៉ុណ្ណោះដែលបានស្លាប់ ហើយការ
ស្លាប់ទាំងនោះ កំពុងស្ថិតក្រោមការ
ស៊ើបអង្កេត។ អ្នកជំនាញវេជ្ជសាស្ត្រ
បានកត់សម្គាល់ថា មនុស្សចាស់
និងអ្នកមានសុខភាពខ្សោយ ស្លាប់
ដោយសារជំងឺដទៃទៀត
ឬដោយសារបុព្វហេតុផ្សេងទៀត
ហើយវាកើតឡើងច្រើនក្នុងពេល
ដែលពួកគេចាក់វ៉ាក់សាំង។

ការពិត

វ៉ាក់សាំងកូវីដ-១៩ មានសារធាតុ
mRNA និងសារធាតុដទៃទៀត ព្រម
ទាំងគ្រឿងផ្សំបន្ថែមសម្រាប់វ៉ាក់សាំង
ដូចជា សារធាតុលីពីដ ចម្រាញ់ពីរុក្ខ
ជាតិ (ដែលការពារ mRNA) អ៊ីម៉ូល
និងស្ករមន្តិកបន្តិច។ វ៉ាក់សាំងកូវីដ-១៩
ទាំងនោះ មិនបានបង្កើតឡើង
ដោយប្រើសារធាតុដែលអាចធ្វើឱ្យ
ស្លាប់នោះទេ ហើយវ៉ាក់សាំងទាំងនោះ
ក៏មិនមានសម្ភារៈធ្វើដូចជា គ្រឿងបន្លា
រុក្ខៈ បន្លែឈើ ឬឧបករណ៍តាមដាននោះទេ។



ក្លែងក្លាយ

ស្ត្រីមានផ្ទៃពោះ កុមារ និងមនុស្សដែល
មានលក្ខខណ្ឌសុខភាពផ្សេងទៀត មិន
អាចទទួលបានវ៉ាក់សាំងកូវីដ-១៩ បានទេ



ក្លែងក្លាយ

ប្រសិនបើខ្ញុំធ្លាប់មានជំងឺកូវីដ-១៩
ហើយ ខ្ញុំមិនត្រូវចាក់វ៉ាក់សាំងទេ



ក្លែងក្លាយ

ផលិតផលធម្មជាតិនិងថ្នាំបុរាណ
(ឬសឈើ) អាចជំនួសវ៉ាក់សាំងបាន



ក្លែងក្លាយ

ភាពស្មោះបែបធម្មជាតិពីការឆ្លងកូវីដ-១៩
មានភាពប្រសើរជាងចាក់វ៉ាក់
សាំង

ការពិត

អ្នកជំនាញវេជ្ជសាស្ត្រ ផ្តល់ដំបូន្មានដល់ស្ត្រី
មានផ្ទៃពោះ ដែលមានការប្រឈមហានិ
ភ័យខ្ពស់ចំពោះជំងឺកូវីដ-១៩ ឬមនុស្ស
ដែលមានបញ្ហាលក្ខខណ្ឌទាក់ទងនឹងសុខ
ភាព គួរចាក់វ៉ាក់សាំង។ ក៏ប៉ុន្តែ ដូចការ
ព្យាបាលដោយប្រើថ្នាំ ឬតាមបែបវេជ្ជសា
ស្ត្រីផ្សេងទៀតដែរ មនុស្សក្នុងស្ថានភាព
នេះ គួរស្វែងរកដំបូន្មានពីគ្រូពេទ្យរបស់
ខ្លួន។

ការពិត

អេក្រាឆ្លងឡើងវិញ មានអេក្រាខ្ពស់
ដែលមានន័យថា មនុស្សដែលជាសះ
ពីជំងឺកូវីដ-១៩នេះ អាចឆ្លងម្តង
ទៀត។ ដូច្នេះ វាមិនបានបង្កើត
ភាពស្មោះរយៈពេលវែងនោះទេ។ ដូច្នេះ
មនុស្សគ្រប់រូប គួរចាក់វ៉ាក់សាំង
សូម្បីតែអ្នកដែលធ្លាប់មានជំងឺកូវីដ-១៩
ពីមុនក៏ដោយ។

ការពិត

ផលិតផលធម្មជាតិនិងថ្នាំបុរាណ
(ឬសឈើ) អាចជួយបង្កើនប្រព័ន្ធ
ភាពស្មោះកាយបាន។ ប៉ុន្តែ វាមិន
អាចជំនួសការឆ្លងមេរោគកូវីដ-១៩ ឬ
បញ្ឈប់កូវីដ-១៩ បានទេ។

ការពិត

ការដែលមនុស្សឆ្លងកូវីដ-១៩ ជា
លើកទីពីរ មានន័យថាភាពស្មោះតាម
បែបធម្មជាតិ មិនត្រូវបានបាត់
នោះទេ។ ហើយកូវីដ-១៩ ក៏អាចបង្ក
ឱ្យមានផលប៉ះពាល់សុខភាពរយៈ
ពេលវែង ("កូវីដរយៈពេលវែង")
កំពុងត្រូវបានគេសិក្សាស្រាវជ្រាវ។
ដូច្នេះ ការចាក់វ៉ាក់សាំង ជាការ
ប្រសើរជាងការរងហានិភ័យកូវីដរយៈ
ពេលវែង។ សំខាន់ជាងនេះទៀត
យើងត្រូវការចាក់វ៉ាក់សាំង ដើម្បី
បញ្ឈប់ការរីករាលដាល កាត់បន្ថយ
បន្តិចបន្តួចសុខាភិបាល និងជួយអ្នកផ្សេងទៀត។